



ការប្រមូលបំណុលដែលមានការទទួលខុសត្រូវ និងដោយកាយវិការសីលធម៌-ទស្សនវិស័យឥណ្ឌា

សន្និសីទស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក្នុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក

ភ្នំពេញ ថ្ងៃ ទី ២០ ខែ សីហា ឆ្នាំ ២០០៩




មាតិកា

- មីក្រូហិរញ្ញវត្ថុឥណ្ឌា-ទិដ្ឋភាពរួមដោយសង្ខេប
- ទិដ្ឋភាពរួមដោយសង្ខេបអំពី Ujjivan
- ប្រភេទនៃការខកខានក្នុងការសងបំណុលនៅឥណ្ឌា
- ការប្រមូលបំណុលចំពោះប្រភេទផ្សេងគ្នានៃការខកខានក្នុងការសងបំណុល
- ការប្រមូលបំណុលអាក្រក់
- ការប្រមូលបំណុលល្អ

មីក្រូហិរញ្ញវត្ថុឥណ្ឌា - ទិដ្ឋភាពរួមដោយសង្ខេប

- មីក្រូហិរញ្ញវត្ថុនៅឥណ្ឌាមានអាយុ ១៥ ឆ្នាំ
- ចំនួនប៉ាន់ស្មាននៃពលរដ្ឋក្រីក្រនៅឥណ្ឌា

Population of the Poor In India



វិធីសាស្ត្រពិរយ៉ាងចំពោះ មីក្រូហិរញ្ញវត្ថុនៅឥណ្ឌា	សេវាផ្តល់ទៅសហគម (លាន)	ឥណទានដែលបានផ្តល់ (ពាន់លានដុល្លារ)
ក្រុមជួយខ្លួនឯងដែលធនាគារផ្តល់ មូលនិធិដោយផ្ទាល់	64	4.8
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	23	2.44
សរុប	87	7.32

- ចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានចុះបញ្ជី - ២៣៣


Ujjivan: ទិដ្ឋភាពរួមដោយសង្ខេប

- បានចាប់ផ្តើមដំណើរការក្នុងខែ វិច្ឆិកា ឆ្នាំ ២០០៥ ផ្តោតលើពលរដ្ឋក្រីក្រនៅទីក្រុង និងពាក់កណ្តាលទីក្រុង
- នៅឥណ្ឌូបច្ចុប្បន្ន មានដំណើរការនៅទូទាំងប្រទេស

សាខា:	១៧៩
និយោជិត:	២.២៨១
អតិថិជន	៤១២.២៣៩
ឥណទានដែលបានផ្តល់	៥៥ លានដុល្លារអាមេរិក
អត្រាសង:	៩៩.០៥%
ផលប៉ុន្តែឥណទានមានហានិភ័យ ៣០:	១,២៧%


Ujjivan: ទិដ្ឋភាពរួមដោយសង្ខេប

TREND IN REPAYMENT RATES FOR UJJIVAN



Ujjivan: ទិដ្ឋភាពរួមដោយសង្ខេប

TREND IN PAR 30 (in %)



ប្រភេទនៃការខកខានមិនសងបំណុលនៅឥណ្ឌា

- ការខកខានបណ្តោះអាសន្ន — លំហូរសាច់ប្រាក់មិនស្មើរបស់អតិថិជន
- ការខកខានអចិន្ត្រៃយ៍ - អ្នកជំពាក់ខកខានសង និងមានចេតនាមិនចង់សង
- ការខកខានសងរយៈពេលវែង (១) - អតិថិជនជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ
- ការខកខានសងរយៈពេលវែង (២) - ខ្ចីបុរេច្រើន ហើយអតិថិជនមានហានិភ័យច្រើនពេក
- ការខកខានសងជាទូទៅពីសំណាក់អតិថិជន

**ការខកខានសងបណ្តោះអាសន្ន និងអចិន្ត្រៃយ៍ ដោយសារ
អ្នកជំពាក់ខកខានសង និងមានចេតនាមិនចង់សង**

- ការទទួលខុសត្រូវរួមគ្នា និងការធានាជាក្រុម
- ការផ្តល់ឥណទានផ្ទៃក្នុងឱ្យក្រុមសម្រាប់ការខកខានសងបណ្តោះអាសន្ន
- ក្រុមទទួលខុសត្រូវចំពោះការខកខាន និងចំពោះអ្នកមានចេតនាមិនសង

ការខកខានសងរយៈពេលវែង៖ អតិថិជនជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ

- រៀបចំកាលវិភាគសងសារជាថ្មី និងកែសម្រួលទៅតាមលំហូរសាច់ប្រាក់របស់អតិថិជន (រក្សាទុក ៥០%)
- វិធីសាស្ត្រទី ២ របស់ធនាគារ Grameen
- កម្រជួប

ការខកខានសងរយៈពេលវែង: ខ្ចីបុលច្រើន ហើយផ្តល់ឥណទានច្រើនហួស

- ដំណោះស្រាយរយៈពេលវែង-ផ្តល់ឥណទាន ដោយមានការិយាល័យព័ត៌មានឥណទាន
- វិន័យ និងគោលនយោបាយអនុវត្តផ្ទៃក្នុងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្តីពីការពង្រីកការផ្តល់ឥណទាន (ស្ថាប័នរៀបចំគ្រប់គ្រងដោយខ្លួនឯង)
- ធ្វើការក្នុងសមាគមដែលគ្រប់គ្រងរួមគ្នាដើម្បីដោះស្រាយបញ្ហា និងសម្របសម្រួលការរៀបចំកាលវិភាគសងបំណុលសារជាថ្មី

ការកខានសងជាទូទៅពីសំណាក់អតិថិជន

- ធម្មតា ដឹកនាំដោយភាគីពាក់ព័ន្ធតំទំនៅក្នុងសង្គម
- ២០០៥-០៥: អិនដ្រាប្រាដេស្ត
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗពីរ និង រដ្ឋបាលអាជ្ញាធរមូលដ្ឋាន
- ២០០៩: កាណាតាកា
អង្គការសហគមន៍ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលដំណើរការ
នៅក្នុងស្រុកនានា

ការអនុវត្តមិនល្អក្នុងការប្រមូលបំណុល

- ការទទួលខុសត្រូវ/សម្ពាធរបស់ក្រុមមិនអាចគ្រប់គ្រងបាន ប្រសិនបើក្តីរំពឹងមិនអាចសម្រេចបាន
 - បទពិសោធន៍របស់ធនាគារ Grameen
 - នៅឥណ្ឌា អតិថិជនត្រូវបានបង្ខំឱ្យធ្វើអត្តឃាត
- កិច្ចប្រជុំមិនចេះចប់នៅមណ្ឌល រហូតទាល់តែបានបង់ប្រាក់ទាំងអស់
- យកឯកសារផ្ទាល់ខ្លួនរបស់អតិថិជន ដូចជាប័ណ្ណបើកបរ ជាដើម ធ្វើជាវត្ថុធានាបំណុល
- អាកប្បកិរិយារំលោភបំពាន និងបៀតបៀនអតិថិជនរៀងរាល់ពេលម៉ោងពីសំណាក់បុគ្គលិកនៅមូលដ្ឋាន

ការអនុវត្តក្នុងការប្រមូលបំណុល

- ដំណើរការជ្រើសរើសអតិថិជនល្អ
- គោលនយោបាយបញ្ជ្រាបការការផ្តល់ឥណទានចម្រុះ
- ការទទួលខុសត្រូវរបស់ក្រុមចុះខ្សោយនៅពេលអាជីវកម្មមានភាពចាស់ទុំ
- គោលនយោបាយ និងដំណើរការប្រមូលចំណូលដែលមានលក្ខណៈវិជ្ជាជីវៈ
- ការិយាល័យព័ត៌មានឥណទានមានសារៈសំខាន់ចំពោះការផ្តល់ឥណទាន
- សាមគ្គីភាព និងកម្មវិធីរួមគ្នារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រឈមមុខជាមួយគ្រោះថ្នាក់ជាច្រើន ដែលឧស្សាហកម្មនេះនឹងជួបប្រទះ



សំណួរ និងចម្លើយ

**សូមអរគុណចំពោះពេលវេលា
និងការយកចិត្តទុកដាក់របស់លោក-លោកស្រី**

www.ujjivan.com